

《ការស្នាក់នៅរយៈពេលខ្លី》 ឯកសារតម្រូវការសម្រាប់ការស្នើសុំទិដ្ឋាការ
ត្រូវដាក់ឯកសារសំណើដើមពាក់ព័ន្ធចំណុចណាដែលមិនមានការកំណត់ជាពិសេស

គោលបំណងទស្សនកិច្ច	【រៀបចំដោយអ្នកដាក់ពាក្យសុំទិដ្ឋាការ】	【រៀបចំពីខាងជប៉ុន】
<p>> ទៅលេងបងប្អូន បងប្អូនបង្កើត ញាតិថ្នាក់ទី៣</p> <p>> ទៅលេងមិត្តភក្តិ</p>	<p>① លិខិតឆ្លងដែន</p> <p>② ពាក្យសុំទិដ្ឋាការចូលប្រទេសជប៉ុន</p> <p>③ រូបថត(4.5cm×4.5cm) មួយសន្លឹក</p> <p>④ ឯកសារបញ្ជាក់អំពីលទ្ធភាពអាចរ៉ាប់រងការចំណាយក្នុងការធ្វើដំណើរ (មិនចាំបាច់ ប្រសិនបើខាងជប៉ុនជាអ្នករ៉ាប់រងការចំណាយ)</p> <p>• សេចក្តីចម្លងតុល្យបញ្ជីគណនី ឬ លិខិតបញ្ជាក់សមតុល្យនៅធនាគារ ឬ សៀវភៅគណនីបញ្ជីសំចៃ ឬ លិខិតបញ្ជាក់ប្រាក់ចំណូលផ្តល់ដោយស្ថាប័នមានសមត្ថកិច្ច</p> <p>⑤ ឯកសារបញ្ជាក់ទំនាក់ទំនងគ្រួសារ (ក្នុងករណីទៅលេងបងប្អូន)</p> <p>• សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ សំបុត្រអាពាហ៍ពិពាហ៍ (ក្នុងករណីទៅលេងមិត្តភក្តិ)</p> <p>• រូបថត សំបុត្រ អ៊ីម៉ែល ឯកសារកំណត់ត្រានៃការនិយាយតាមទូរស័ព្ទឆ្លងប្រទេស</p>	<p>① លិខិតបញ្ជាក់មូលហេតុនៃការអញ្ជើញ</p> <p>② បញ្ជីរាយនាមអ្នកដាក់ពាក្យសុំ (ពេលចំនួនអ្នកដាក់ពាក្យសុំមានគ្នាលើសពី២នាក់ឡើង)</p> <p>③ ឯកសារទាក់ទងនឹងមូលហេតុនៃការអញ្ជើញ (សម្រាប់គោលបំណងទៅលេងបងប្អូន ក្នុងករណីអ្នកអញ្ជើញ ឬសហព័ទ្ធជាជនជាតិជប៉ុន)</p> <p>• សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគ្រួសារ</p> <p>④ គម្រោងកម្មវិធីស្នាក់នៅ(សកម្មភាពក្នុងថ្ងៃនីមួយៗពីថ្ងៃចូលដល់រហូតដល់ថ្ងៃត្រឡប់មកវិញ រួមទាំងឈ្មោះកន្លែងស្នាក់នៅ និងលេខទំនាក់ទំនង)</p> <p>⑤ បើអ្នកអញ្ជើញ/អ្នកធានាជាជនបរទេស: លិខិតថតចម្លងប័ណ្ណស្នាក់នៅ លិខិតបញ្ជាក់ទីទីលំនៅ (បញ្ជាក់គ្រប់ចំណុចពាក់ព័ន្ធលើកលែងតែកូដរបស់លិខិត) ឯកសារថតចម្លងលិខិតឆ្លងដែន(រួមទាំងទំព័រមានបោះ ត្រាចេញចូល និងត្រាអនុញ្ញាតស្នាក់នៅ)</p> <p>* បើអ្នកធានាជាអ្នករ៉ាប់រងលើសេហ្វិយសោដា សូមរៀបចំឯកសារពីលេខ ⑥ ដល់⑧</p> <p>⑥ លិខិតធានា</p> <p>⑦ ឯកសារណាមួយរបស់អ្នកធានាក្នុងចំណោមឯកសារខាងក្រោម (រួមទាំងឯកសារចំណូលសរុប)</p> <p>• លិខិតបញ្ជាក់ប្រាក់ចំណូល លិខិតបញ្ជាក់ប្រាក់បង់ពន្ធ (ចេញដោយអង្គការពន្ធដារក្រុង ខណ្ឌ សង្កាត់ ភូមិ)</p> <p>• លិខិតបញ្ជាក់សមតុល្យ</p> <p>• ឯកសារថតចម្លងគល់បញ្ជីលិខិតប្រកាសពន្ធ(ដោយមានបោះត្រាបានទទួលរបស់អង្គការពន្ធដារ (អ្នកបង់ពន្ធតាមប្រព័ន្ធ e-Tax: សូមដាក់ឯកសារ «លិខិតទទួលការជូនដំណឹង» «លិខិតប្រកាសពន្ធចុងក្រោយ»)</p> <p>• លិខិតបញ្ជាក់ប្រាក់បង់ពន្ធ (ទម្រង់ លេខ២)</p> <p>⑧ បើអ្នកធានាជាជនជាតិជប៉ុន: លិខិតបញ្ជាក់ទីលំនៅ (ដោយមានរៀបរាប់ពីទំនាក់ទំនងគ្រួសារជាមួយសមាជិកគ្រួសារទាំងអស់)</p>

※(សម្គាល់)

- ① ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ឆេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារនៅមានសុពលភាព។
- ② អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ។
- ※ និស្សិតកំពុងសិក្សា(ឆ្នាំទី១ - ឆ្នាំទី៤) សូមដាក់ភ្ជាប់លិខិតបញ្ជាក់ការសិក្សា ឬ ប័ណ្ណសម្គាល់ខ្លួននិស្សិតនៅមានសុពលភាព
- ③ គេហទំព័រស្ថានទូតជប៉ុនទាក់ទងនឹងឯកសារទិដ្ឋាការ : <http://www.kh.emb-japan.go.jp/consular/visa/visa-index.htm>
- ④ អ៊ីម៉ែលរបស់ផ្នែកកុងស៊ុល : consular.jpn@pp.mofa.go.jp
- ⑤ ក្នុងករណីអនីតិជន: លិខិតអនុញ្ញាតិពិឌីពុកម្តាយ

《ការស្នាក់នៅរយៈពេលខ្លី》 ឯកសារតម្រូវការសម្រាប់ការស្នើសុំទិដ្ឋាការ
ត្រូវដាក់ឯកសារសំណៅដើមពាក់ព័ន្ធចំណុចណាដែលមិនមានការកំណត់ជាពិសេស

គោលបំណងទស្សនកិច្ច	【រៀបចំដោយអ្នកដាក់ពាក្យសុំទិដ្ឋាការ】	
<p>➤ ទៅធ្វើទេសចរ</p>	<p>① លិខិតឆ្លងដែន ② ពាក្យសុំទិដ្ឋាការចូលប្រទេសជប៉ុន ③ រូបថត(4.5cm×4.5cm) មួយសន្លឹក ④ ឯកសារបញ្ជាក់អំពីលទ្ធភាពអាចរ៉ាប់រងការចំណាយក្នុងការធ្វើទេសចរ · សេចក្តីចម្លងតុល្យបញ្ជីគណនី ឬ លិខិតបញ្ជាក់សមតុល្យនៅធនាគារ ឬ សៀវភៅគណនីបញ្ជើសំចៃ ឬ លិខិតបញ្ជាក់ប្រាក់ចំណូលផ្តល់ដោយស្ថាប័នមានសមត្ថកិច្ច ⑤ គម្រោងកម្មវិធីស្នាក់នៅ (សកម្មភាពក្នុងថ្ងៃនីមួយៗ ពីថ្ងៃចូលដល់រហូតដល់ថ្ងៃត្រឡប់មកវិញ រួមទាំងឈ្មោះកន្លែងស្នាក់នៅ និងលេខទំនាក់ទំនង)</p>	

※(សម្គាល់)

- ① ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ឆេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារនៅមានសុពលភាព។
- ② អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ។
- ※ និស្សិតកំពុងសិក្សា(ឆ្នាំទី១ - ឆ្នាំទី៤) សូមដាក់ភ្ជាប់លិខិតបញ្ជាក់ការសិក្សា ឬ ប័ណ្ណសម្គាល់ខ្លួននិស្សិតនៅមានសុពលភាព
- ③ គេហទំព័រស្ថានទូតជប៉ុនទាក់ទងនឹងឯកសារទិដ្ឋាការ : <http://www.kh.emb-japan.go.jp/consular/visa/visa-index.htm>
- ④ អ៊ីម៉ែលរបស់ផ្នែកកុងស៊ុល : consular.jpn@pp.mofa.go.jp
- ⑤ ក្នុងករណីអនីតិជន: លិខិតអនុញ្ញាតិពិឌីពុកម្តាយ

《ការស្នាក់នៅរយៈពេលខ្លី》 ឯកសារតម្រូវការសម្រាប់ការស្នើសុំទិដ្ឋាការ
ត្រូវដាក់ឯកសារសំណៅដើមពាក់ព័ន្ធចំណុចណាដែលមិនមានការកំណត់ជាពិសេស

គោលបំណងទស្សនកិច្ច	【រៀបចំដោយអ្នកដាក់ពាក្យសុំទិដ្ឋាការ】	【រៀបចំពីខាងជប៉ុន】
<p>➢ ទៅធ្វើទំនាក់ទំនង ការងារពាណិជ្ជកម្ម ឬ ការចូលរួមសិក្ខា សាលា ។ល។</p>	<p>① លិខិតឆ្លងដែន ② ពាក្យសុំទិដ្ឋាការចូលប្រទេសជប៉ុន ③ រូបថត (4.5cm×4.5cm) មួយសន្លឹក ④ ឯកសារបញ្ជាក់អំពីលទ្ធភាពអាចរ៉ាប់រងការចំណាយក្នុងការ ធ្វើដំណើរ • លិខិតបញ្ជាបេសកកម្មផ្តល់ដោយក្រុមហ៊ុនដែលអ្នកដាក់ពាក្យ សុំធ្វើការ • លិខិតចាត់បញ្ជូន ※ បញ្ជាក់អំពីមុខដំណែង គោលបំណងទស្សនកិច្ច និងការ ការរ៉ាប់រងការចំណាយដោយស្ថាប័ន / ក្រុមហ៊ុន ⑤ លិខិតបញ្ជាក់ការងារ</p>	<p>① លិខិតបញ្ជាក់មូលហេតុនៃការអញ្ជើញ ឬ លិខិតពន្យល់អំពីគម្រោងសកម្មភាពដាក់ស្តែង • កិច្ចសន្យាក្រុមហ៊ុនបានចុះជាមួយគ្នាក្នុងកិច្ចការពាណិជ្ជកម្ម ឬ ឯកសារប្រជុំ ឬ ឯកសារ ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាមួយគ្នា ② បញ្ជីរាយនាមអ្នកដាក់ពាក្យសុំ (ពេលចំនួនអ្នកដាក់ពាក្យសុំមានគ្នាលើសពី២នាក់ឡើង) ③ គម្រោងកម្មវិធីស្នាក់នៅ(សកម្មភាពក្នុងថ្ងៃនីមួយៗពីថ្ងៃចូលដល់រហូតដល់ថ្ងៃត្រឡប់មក វិញ រួមទាំងឈ្មោះកន្លែងស្នាក់នៅ និងលេខទំនាក់ទំនង) * បើអ្នកធានាជាអ្នករ៉ាប់រងលើសោហ៊ុយសោដា សូមរៀបចំឯកសារលេខ ④ -⑤ ④ លិខិតធានា (សម្គាល់) • ក្រុមហ៊ុនមានឈ្មោះក្នុងបញ្ជីផ្សារហ៊ុននិងមានចេញរបាយការណ៍ប្រចាំត្រីមាស មិនចាំបាច់ ដាក់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន ឬប្រវត្តិសង្ខេបរបស់ក្រុមហ៊ុនទេ</p>

※(សម្គាល់)

- ① ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ឆេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារនៅមានសុពលភាព។
- ② អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ។
- ※ និស្សិតកំពុងសិក្សា(ឆ្នាំទី១ - ឆ្នាំទី៤) សូមដាក់ភ្ជាប់លិខិតបញ្ជាក់ការសិក្សា ឬ ប័ណ្ណសម្គាល់ខ្លួននិស្សិតនៅមានសុពលភាព
- ③ គេហទំព័រស្ថានទូតជប៉ុនទាក់ទងនឹងឯកសារទិដ្ឋាការ : <http://www.kh.emb-japan.go.jp/consular/visa/visa-index.htm>
- ④ អ៊ីមែលរបស់ផ្នែកកុងស៊ុល : consular.jpn@pp.mofa.go.jp
- ⑤ ក្នុងករណីអនីតិជន: លិខិតអនុញ្ញាតិពិធីពុកម្តាយ